



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង អង្គការវីដឺឡែន បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការជាអាទិភាពក្នុងឃុំសង្កាត់ដាច់ស្រយាលដែលធ្វើឡើងនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៣៨ នាក់ (៥០%ជាស្ត្រី ១០០%ជនជាតិជង) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០%បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាពទាំង៥ ក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់	
១.ការសាងសង់ផ្លូវ	<ul style="list-style-type: none"> សុំផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលមានប្រវែង ១៥គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ពីភូមិអូរសោមទៅ ភូមិទៀនជង្រុក ព្រមទាំងមានស្ពាន ២កន្លែង ដោយមួយកន្លែង មានប្រវែងស្ពាន ៣០ម៉ែត្រ ទទឹង៤ម៉ែត្រ និងដាក់លូភ្លោះ ៣កន្លែង សូមចាប់ផ្តើមអនុវត្ត ពីឆ្នាំ២០១២ នេះតទៅ។
២.ការសាងសង់សាលារៀន សាលាឃុំ និងសាលាប្រជុំភូមិ	<ul style="list-style-type: none"> សុំសាងសង់សាលាអនុវិទ្យាល័យថ្មី ១ខ្នង មាន ៣បន្ទប់ ស្ថិតក្នុងភូមិអូរសោម ធ្វើពីឥដ្ឋប្រក់ក្បឿង ព្រមទាំងមានបង្គន់អនាម័យផង សូមសាងសង់ចាប់ពីឆ្នាំ២០១២ និងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ ២០១៤។

- សុំសាងសង់សាលាយុវ័យមួយខ្នងដែលមានបណ្តោយ៩ម៉ែត្រទទឹង៨ម៉ែត្រចំនួន៤បន្ទប់ ធ្វើពីថ្មប្រកប្រៀងក្រាលអិដ្ឋការ៉ូសូមសាងសង់ចាប់ពីឆ្នាំ២០១២៣និងបញ្ចប់ការ សាងសង់ ត្រឹមឆ្នាំ ២០១៤។
- សុំសាងសង់សាលាប្រជុំភូមិទាំង៤គឺភូមិគៀនជង្រុក ភូមិអូរសោម ភូមិកណ្តាល ភូមិឆាយ លុធ្វើពីឈើប្រកសង្កសីដែលមានបណ្តោយ៦ម៉ែត្រគុណ៧ម៉ែត្រ សូមសាងសង់ចាប់ ពីឆ្នាំ២០១២និងបញ្ចប់ការ សាងសង់ត្រឹមឆ្នាំ ២០១៣។

៣. ការសាងសង់មណ្ឌលសុខភាព អណ្តូងទឹក និងបង្គន់អនាម័យ

- សុំមណ្ឌលសុខភាពថ្មីខ្នង ធ្វើពីថ្ម មានបណ្តោយ ៩ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិ អូរសោម ជិតសាលាយុវ័យអូរសោមចាស់ សូមសាងសង់ចាប់ពីឆ្នាំ២០១៣ និងបញ្ចប់ការ សាងសង់ត្រឹមឆ្នាំ ២០១៥។
- សុំអណ្តូងទឹកស្អាត ៣០អណ្តូង គ្រប់ភូមិទាំង៤ ទូទាំងឃុំអូរសោម សូមសាងសង់ចាប់ពីឆ្នាំ ២០១៣ និងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ ២០១៤។
- សុំបង្គន់អនាម័យចំនួន ២៧៨ សំរាប់ភូមិទាំង៤ ភូមិគៀនជង្រុក ភូមិអូរសោម ភូមិកណ្តាល ភូមិឆាយលុ នៅក្នុងឃុំអូរសោមទាំងមូល សូមសាងសង់ចាប់ពីឆ្នាំ២០១២ និងបញ្ចប់ការ សាងសង់ត្រឹមឆ្នាំ ២០១៣។

៤. ការសាងសង់ស្ពាន

- សុំស្ពានឆ្លងស្ទឹងឆាយលុក ក្នុងភូមិឆាយលុថ្មីមួយ ធ្វើពីដែកប្រវែង ៥០ម៉ែត្រ ទទឹង ៤ម៉ែត្រ សូមសាងសង់ចាប់ពីឆ្នាំ២០១២ និងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ ២០១៣។

៥. ការស្នើសុំបណ្តាញអគ្គិសនី

- សុំតបណ្តាញអគ្គិសនីថ្មី ពីវារីអគ្គិសនីដែលមានក្នុង ឃុំអូរសោម ទៅគ្រប់ភូមិទាំង៤ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ និងឲ្យបានជាស្ថាពរនៅឆ្នាំ ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នក ដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក សុខ ហឿន តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ បានមាន ប្រសាសន៍ថា «ក្នុងនាមខ្ញុំជាមេឃុំនៅទីនេះ ខ្ញុំសូមឯកភាពនៅអ្វីដែលប្រជាពលរដ្ឋមកឃើញនៅអាទិ ភាពទាំង៥ ដែលមាននៅក្នុងឃុំអូរសោមយើងទាំងមូល ហើយខ្ញុំនឹងពាំនាំនៅអ្វីដែលខ្លះខាតរបស់ ប្រជាពលរដ្ឋនៅក្នុងឃុំអូរសោមនេះបញ្ជូនទៅថ្នាក់លើដើម្បីអោយគេជួយដោះស្រាយនៅបញ្ហានេះ»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំសង្កាត់និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក**ឃ្មុំឃ្មើត**(មន្ត្រីផ្នែកបណ្តាញនិងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២៤៧១៣២៦

២-អ្នកស្រី**ហេងសុគន្ធា** (ជំនួយការផ្នែកបណ្តាញនិងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧៥៨៣៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 041